



GC LiFE

អត្ថប្រយោជន៍បន្ថែម គ្រូបមេឌីវែរ



I លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	18 - 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ

I អត្ថប្រយោជន៍ធានារ៉ាប់រង



ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ*

ចំនួនប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ នឹងត្រូវផ្តល់ជូនសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយ (ក) ជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ ឬ (ខ) គ្រោះថ្នាក់ជាយថាហេតុ ដោយផ្អែកទៅតាមគម្រោងដែលបានជ្រើសរើស គុណជាមួយនឹងចំនួនថ្ងៃសម្រាកព្យាបាលនៅមន្ទីរពេទ្យជាក់ស្តែង។



អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់*

អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់ នឹងត្រូវផ្តល់ជូនសម្រាប់ការរក្សាកាត់ដោយ (ក) ជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ ឬ (ខ) គ្រោះថ្នាក់ជាយថាហេតុ ដោយផ្អែកទៅតាមគម្រោងដែលបានជ្រើសរើស។



អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/គ្រុនចាញ់*

អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/គ្រុនចាញ់នឹងត្រូវផ្តល់ជូន នៅពេលធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគ្រុនឈាម/គ្រុនចាញ់ សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម/គ្រុនចាញ់ ឬមរណភាពដោយជំងឺគ្រុនឈាម/គ្រុនចាញ់ ដោយផ្អែកទៅតាមគម្រោងដែលបានជ្រើសរើស។

*រយៈពេលរង់ចាំត្រូវបានអនុវត្ត!

តារាងអត្ថប្រយោជន៍ធានារ៉ាប់រង

គម្រោង	A	B	C	D	E
ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ (ដុល្លារអាមេរិក)	10	15	25	50	75
ចំនួនថ្ងៃអតិបរមាសម្រាប់ ការសម្រាកពេទ្យម្តង	20	20	20	30	45
ចំនួនថ្ងៃអតិបរមាសម្រាប់ការ សម្រាកពេទ្យក្នុងមួយឆ្នាំ	60	60	60	90	120
អត្ថប្រយោជន៍សម្រាប់ ការរក្សា (ដុល្លារអាមេរិក)	150	250	500	750	1,000
អត្ថប្រយោជន៍នៅពេលធ្វើ រោគវិនិច្ឆ័យរកឃើញជំងឺ គ្រុនឈាម/គ្រុនចាញ់ (ដុល្លារអាមេរិក)	50	50	100	150	200
អត្ថប្រយោជន៍សម្រាប់ ការសម្រាកពេទ្យដោយជំងឺ គ្រុនឈាម/គ្រុនចាញ់ (ដុល្លារអាមេរិក)	200	200	300	500	750
សំណងមរណភាពដោយ ជំងឺគ្រុនឈាម/គ្រុនចាញ់ (ដុល្លារអាមេរិក)	2,000	2,000	3,000	5,000	7,500
ទឹកប្រាក់ត្រូវបានធានា (ដុល្លារអាមេរិក)	3,400	3,900	6,300	12,300	20,400

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌ ធានារ៉ាប់រង។

ករណីមិនធានា

ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ និងអត្ថប្រយោជន៍សម្រាប់ការរកកាត់ (ដោយជំងឺ ឬគ្រោះថ្នាក់ងាយចាហេតុ)

- (១) សមាជិកដែលត្រូវបានធានាចូលសម្រាកព្យាបាល ឬ ការរកកាត់ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬ ប្រទេសម៉ាឡេស៊ី
- (២) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់មានន័យថាជំងឺដែលសមាជិកដែលត្រូវបានធានាបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។
- (៣) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរូបសន្តូនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (៤) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។

ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ និងអត្ថប្រយោជន៍សម្រាប់ការរកកាត់ (ដោយគ្រោះថ្នាក់ងាយចាហេតុ)

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរូបសន្តូនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) រួមទាំងជំងឺអេដស៍ និង/ឬ ការផ្លាស់ប្តូរការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។
- (៣) សង្គ្រាម (មិនបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាព ប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរក់គេចពីការចាប់ខ្លួន។

អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/គ្រុនចាញ់

- (១) សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ហើយចូលសម្រាកព្យាបាលនៅក្រៅព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬប្រទេសម៉ាឡេស៊ី។
- (២) សមាជិកដែលត្រូវបានធានាមិនបានប្រកាសប្រាប់ក្រុមហ៊ុន ឬមានចេតនាលាក់បាំងក្រុមហ៊ុនអំពី ការពិតដែលសមាជិកដែលត្រូវបានធានារូបនោះធ្លាប់ធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ក្នុងរយៈពេល ១៤ថ្ងៃ មុនការធានារ៉ាប់រងរបស់គាត់ចាប់ផ្តើមមានសុពលភាព ហើយបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ឬចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការធានារ៉ាប់រងរបស់គាត់មានសុពលភាព។
- (៣) សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលរង់ចាំនៃការធានារ៉ាប់រងរបស់គាត់។
- (៤) សមាជិកដែលត្រូវបានធានាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមិនពាក់ព័ន្ធនឹងជំងឺគ្រុនឈាម ឬគ្រុនចាញ់ ប៉ុន្តែទទួលបានការព្យាបាលផ្សេងទៀត ដែលការព្យាបាលនោះរាប់បញ្ចូល តែមិនកំណត់ត្រឹម ការកែសម្រស់ ការថែទាំ ឬការជួសជុលឆ្មេញ ការដាំបង្គោលឆ្មេញក្នុងផ្ទៃ ឬ ការដាក់ឆ្មេញប៉ារ៉ាស៊ីឡែន ឬការដាក់ឆ្មេញសិប្បនិម្មិតជាដើម។

ករណីមិនធានាទាំងនេះ គឺជាចំណុចសំខាន់ៗប៉ុណ្ណោះ។ សម្រាប់ករណីមិនធានាលម្អិតទាំងស្រុង សូមពិនិត្យមើល ខ និងលក្ខខណ្ឌធានារ៉ាប់រង។